

ប្រជុំភ្នំ
PASUARA DESA PITULIKUR

ភ្នំស្រួច

Om Swastyastu

ភ្នំឃើញស្រួច ភ្នំឃើញស្រួច

Om Awithnam Astu Om Dhirgayur Astu

ក្រុមប្រឹក្សាភិបាលភូមិភ្នំស្រួច

1. ATAGAN DESA ANTUK SUARAN KULKUL

ហា យន្តម្សាត់មិ ក្រុមប្រឹក្សាភិបាលភូមិភ្នំស្រួច ម៉ោង ១៣:០០ វិចិត្រ ម៉ោង ១៣:០០ វិចិត្រ ម៉ោង ១៣:០០ វិចិត្រ

ha. Yan masuara jam 1 (Tengai) 13.00 Wita .Pacang sangkep malih tigang rahina.

ស្រាវជ្រាវស្រាវជ្រាវ ម៉ោង ១៣:០០ វិចិត្រ ម៉ោង ១៣:០០ វិចិត្រ ម៉ោង ១៣:០០ វិចិត្រ

Sane dados saya nyangkepang wenang ngatag ke Geriana Kangin, yan nora ngatag wenang danda

គា យន្តម្សាត់មិ ១១ ម៉ោង ១៧:០០ វិចិត្រ

na. Yan masuara Jam 5 Sore (17.00 Wita)

ក្រុមប្រឹក្សាភិបាលភូមិភ្នំស្រួច ម៉ោង ១៧:០០ វិចិត្រ

Benjang semeng patut tedun, yan nora tedun wenang danda

ឃា យន្តម្សាត់មិ ម៉ោង ១៧:០០ វិចិត្រ ម៉ោង ១៧:០០ វិចិត្រ ម៉ោង ១៧:០០ វិចិត្រ

ca. Yan masuara semeng patut tedun pramangke jaga ngewentenang bebaos /mabaosan , yan nora tedun wenang danda manut pararem.

ហា យន្តម្សាត់មិ ក្រុមប្រឹក្សាភិបាលភូមិភ្នំស្រួច ម៉ោង ១៧:០០ វិចិត្រ

ra. Yan mabulung semengo. Yan wenten silih tunggil krama desa pitulikur (27) rauh sesampun puput apegatan, wenang danda sajeng aberuk tengah.

យន្តម្សាត់មិ ម៉ោង ១៧:០០ វិចិត្រ ម៉ោង ១៧:០០ វិចិត្រ ម៉ោង ១៧:០០ វិចិត្រ

Yan sampun puput apelebahan wenang danda sajeng 3 (Tigang) beruk. Yan sampun puput sami wenang danda sajeng 6 (enem) beruk.

ច្បាប់សង្គមភាព

2. SANGKEPAN

ហា សុភមង្គលក្រុមប្រឹក្សាភិបាលសង្កាត់ស្រះចក់

ha. Sane nyangkepeng wijil sajeng sami 11/2 beruk kang sadiri.

គា សុភមង្គលក្រុមប្រឹក្សាភិបាលសង្កាត់ស្រះចក់ស្រុកស្រះចក់ខេត្តកោះកុង (ក្រុមប្រឹក្សាភិបាលសង្កាត់ស្រះចក់) ខេត្តកោះកុង

na. Sane ngatag ka Giriana Kangin nora medal wijil eteh-ete: gegantungan (gantungan) , lekesan, jambe, sekar daun, apah. Sane nora ngatag wijil sajangkepnyane.

សា សុភមង្គលក្រុមប្រឹក្សាភិបាលសង្កាត់ស្រះចក់ស្រុកស្រះចក់ខេត្តកោះកុង

ca. Sane nora nyangkepeng danda tur nutug krama desa siosan wijil perani.

ហា ប្រឹក្សាភិបាលសង្កាត់ស្រះចក់

ra. Perani sane kuasa anggen :

- បិទស្រះចក់ស្រុកស្រះចក់ខេត្តកោះកុង
- Pisang ambon, keladi, biaung sami malablab ten wenang tugel.
- មេត្តាភិបាលសង្កាត់ស្រះចក់ស្រុកស្រះចក់ខេត្តកោះកុង
- Sangan gina, tempami, kerupuk jagung, kacang manyahnyah . Yan nora makta perani wenang danda.

គា សុភមង្គលក្រុមប្រឹក្សាភិបាលសង្កាត់ស្រះចក់

ka. Yan Nora nyungklit wenang danda

ងា សុភមង្គលក្រុមប្រឹក្សាភិបាលសង្កាត់ស្រះចក់ស្រុកស្រះចក់ខេត្តកោះកុង

da. Yan nora masekar /ngambil sekar, ngambil lekesan, jambe wenang danda.

ចា សុភមង្គលក្រុមប្រឹក្សាភិបាលសង្កាត់ស្រះចក់

ta. Yan iwang risider / matabuh wenang danda.

សា សុភមង្គលក្រុមប្រឹក្សាភិបាលសង្កាត់ស្រះចក់ស្រុកស្រះចក់ខេត្តកោះកុង

sa. Yan wentenang silih tunggil krama desa sadurung malingeb minglene wenang ping 4 (empat) katabuhin yan sampun malingeb minglene wawu patut wenang danda.

ប្រភេទគ្រូសិស្ស

PATEDUNAN NUJU ACI

ក្រា កុមារតែងយល់ច្រើនបំផុត

1. Yen makarya seluwir ipun.

កុមារតែងយល់ច្រើនបំផុត

Yen nora tedun wenang danda.

ក្រា បង្កើនប្រសិទ្ធភាពការងារ

2. Patut wentenang pakrab jaga wijil daging.

ក្រា ភូមិសាស្ត្រនៃភូមិសាស្ត្រភូមិសាស្ត្រភូមិសាស្ត្រភូមិសាស្ត្រ

3. Desa istri wenang tedun makta odalan ngeraris makarya manut pararem.

ក្រា កុមារតែងយល់ច្រើនបំផុត(ភូមិសាស្ត្រភូមិសាស្ត្រ)

4. Yen nora wijil daging (odalan) wenang danda tur nugtug.

ក្រា ប្រភេទគ្រូសិស្សនៃភូមិសាស្ត្រភូមិសាស្ត្រ(ភូមិសាស្ត្រភូមិសាស្ត្រ)

5. Patedunan desa lanang ritatkala ngolah suku pat (bawi, kebo)

ប្រភេទគ្រូសិស្សនៃភូមិសាស្ត្រភូមិសាស្ត្រ

Yan silih tunggil wenten kasep.

ក្រា ភូមិសាស្ត្រភូមិសាស្ត្រ

ha. Keles bulu wenang danda.

ក្រា ភូមិសាស្ត្រភូមិសាស្ត្រ

na. Keles balung wenang danda.

ក្រា កុមារតែងយល់ច្រើនបំផុត

ca. Yan nora tedun wenang danda.

ប្រភេទគ្រូសិស្សនៃភូមិសាស្ត្រភូមិសាស្ត្រ

TAT KALA MAAJANG –AJANGAN.

ក្រា កុមារតែងយល់ច្រើនបំផុត

1. Yan nora nanding ajang wenang danda.

ក្រា កុមារតែងយល់ច្រើនបំផុត

2. Yan kirang nanding ajang wenang danda.

២) ហិរិមតាមរូបិគំនាង្គ្គ

3. Iwang makampuh wenang danda.

៣) ហិរិក្រិក្រិហិរិមតាមរូបិគំនាង្គ្គ

4. Iwang nyungklit, masekar wenang danda.

៤) រុកាហិក្រិក្រិហិរិមតាមរូបិគំនាង្គ្គ

5. Nora ngambil ajang wenang danda.

៥) ហិរិក្រិក្រិហិរិមតាមរូបិគំនាង្គ្គ

6. Iwang ngambil ajang/ngelangkar wenang danda.

៦) រុកាហិក្រិក្រិហិរិមតាមរូបិគំនាង្គ្គ

7. Nora/iwang metabuh wenang danda.

៧) យាង្គ្គិក្រិក្រិហិរិមតាមរូបិគំនាង្គ្គ

8. Yan wenten krama desa 27 wijil soang tan pasadok ring prajuru wenang danda.

៨) យាង្គ្គិក្រិក្រិហិរិមតាមរូបិគំនាង្គ្គ

9. Yan wenten silih tunggil krama desa 27 makaon budal sadurung puput karyane/ tan sauninge / masadok kauduh ring prajuru wenang danda.

៩) យាង្គ្គិក្រិក្រិហិរិមតាមរូបិគំនាង្គ្គ

10. Yan wenten silih tunggil krama desa 27 kauduh ring prajuru/olih prajuru macakli wenang danda.

១០) យាង្គ្គិក្រិក្រិហិរិមតាមរូបិគំនាង្គ្គ

11. Yan wenten silih tunggil patut kauduh taler macakli wenang danda.

១១) យាង្គ្គិក្រិក្រិហិរិមតាមរូបិគំនាង្គ្គ

12. Yan wenten silih tunggil krama desa 27 kauduh kantos ping tiga taler macakli wenang danda nikelin

គ្រូមេត្តាសាសនា
KRAMA DESA PAYAAN

យកគ្រូមេត្តាសាសនាសម្រាប់ការងារសាងសង់សាលាសិក្សាស្រាវជ្រាវសិក្សាស្រាវជ្រាវសិក្សាស្រាវជ្រាវ
Yan wenten krama desa sane apu paan saraja karya patut satinut ring sane ngayah mued/nugur.

- មេត្តាសាសនាសម្រាប់ការងារសាងសង់សាលាសិក្សាស្រាវជ្រាវសិក្សាស្រាវជ្រាវសិក្សាស្រាវជ្រាវ
- Tan dados muputang bebaos ring krama desa.
- យកគ្រូមេត្តាសាសនាសម្រាប់ការងារសាងសង់សាលាសិក្សាស្រាវជ្រាវសិក្សាស្រាវជ្រាវសិក្សាស្រាវជ្រាវ
- Yan banget bebawose sang apupahan patut kabawosang ring sane mopahang.
- សម្រាប់ការងារសាងសង់សាលាសិក្សាស្រាវជ្រាវសិក្សាស្រាវជ្រាវសិក្សាស្រាវជ្រាវ
- Sane patut muputang bebawos sane ngayahang bangket duwene aci desa.

វិទ្យាសាស្ត្រសម្រាប់ការងារសាងសង់
RITAKALA USABA EMPING

- វិទ្យាសាស្ត្រសម្រាប់ការងារសាងសង់សាលាសិក្សាស្រាវជ្រាវសិក្សាស្រាវជ្រាវសិក្សាស្រាវជ្រាវ
- Ida Bhatara Gede nora malinggih ring Pura Puseh Duda wenang krama desa 27 nuur ka telengan manut panuur, yan tan nuur wenang danda.
- យកគ្រូមេត្តាសាសនាសម្រាប់ការងារសាងសង់សាលាសិក្សាស្រាវជ្រាវសិក្សាស្រាវជ្រាវសិក្សាស្រាវជ្រាវ
- Yan kirang panuure wijil soang patut kausahayang ring panglingsir.
- វិទ្យាសាស្ត្រសម្រាប់ការងារសាងសង់សាលាសិក្សាស្រាវជ្រាវសិក្សាស្រាវជ្រាវសិក្សាស្រាវជ្រាវ
- Wijilan saya: soang-soang basa-basa sajangkep ipun sane papat matakeh , emba bawang aceceng , kelapa 16, minyak sapuputa, ngerereh kelungah, pisang lalung, peji, anuduh.

សម្រាប់ការងារសាងសង់
SAYA MEGATI

គ្រូមេត្តាសាសនាសម្រាប់ការងារសាងសង់សាលាសិក្សាស្រាវជ្រាវសិក្សាស្រាវជ្រាវសិក្សាស្រាវជ្រាវ

1. Kawenangan saya megati makarya/ngaryanin sajangkep ipun.

- ហា ១ សម្រាប់ការងារសាងសង់សាលាសិក្សាស្រាវជ្រាវសិក្សាស្រាវជ្រាវសិក្សាស្រាវជ្រាវ
- ha. Soang-soang wijil sajeng sami tigang beruk.

ka. បំបែកសំណុំឈើមួយជាប្រាំបីដុំដូចខាងក្រោម (១២០០០ក្រា) ។
na. Wijil lekesan, jambe, sekar, dedes, minyak miyik, wedak wangi sajangkep ipun (soang 33)

sa. ម៉ាកយ៉ាមកង្កែបប្រាំបួនដុំម្នាក់ៗមួយដុំប្រាំបួនដុំម្នាក់ៗ
ca. Makarya canting kekalih(2) mabolong lima asiki mabakang-bakang.

ta. ម៉ាកយ៉ាមកង្កែបប្រាំបួនដុំម្នាក់ៗមួយដុំប្រាំបួនដុំម្នាក់ៗ
ra. Makarya jan asiki antuk carang muncuk dap-dap mabakang-bakang.

sa. កាឡាំងស៊ីកាម៉ាស្ត្រាដាញដូងដាញដូង
ka. Kaling asiki mawastra daun telujungan mabakang-bakang.

ta. កាឡាំងស៊ីកាម៉ាស្ត្រាដាញដូងដាញដូង
da. Wakul kekalih mawastra daun telujungan mabakang-bakang.

sa. កាប៉ាតូតនាម៉ាមេកាតិម៉ាតូតនាម៉ាមេកាតិម៉ាតូតនាម៉ាមេកាតិ
ta. Kapatutan saya megati maturan pejang lebang.

sa. ម៉ាសេនីស៊ី ១, ម៉ាសេនីស៊ី ១, ម៉ាសេនីស៊ី ១, ម៉ាសេនីស៊ី ១, ម៉ាសេនីស៊ី ១
sa. Ceniga 1, apah limang soroh, sesayut 1, maketis1, ngelayub 1.

sa. បាតូតម៉ាកយ៉ាមកង្កែបប្រាំបួនដុំម្នាក់ៗមួយដុំប្រាំបួនដុំម្នាក់ៗ
ហើយដុំដទៃទៀត
wa. Patut makarya pajuit : tumpang siki, tumpang 3, tumpang 5, tumpang 7, tumpang 9 , tumpang 11, daging ipun jejeron bawi.

sa. ម៉ាកយ៉ាមកង្កែបប្រាំបួនដុំម្នាក់ៗមួយដុំប្រាំបួនដុំម្នាក់ៗ
la. Makarya sel-selan manut linggih desa.

sa. រីតាកាឡាំងស៊ីកាម៉ាស្ត្រាដាញដូងដាញដូង
ma. Ritatkala motong patut nyampel ring kiwa, makarya ongko, puspusan.

sa. រីសាម៉ាឡាយូប៊ូ ១, រីសាម៉ាឡាយូប៊ូ ១, រីសាម៉ាឡាយូប៊ូ ១, រីសាម៉ាឡាយូប៊ូ ១, រីសាម៉ាឡាយូប៊ូ ១
កាឡាំងស៊ីកាម៉ាស្ត្រាដាញដូងដាញដូង
ga. Risampun ngelayub ongko patut kepah/bagi 4 , sane baduuruan kauh makekalih, sane betenan kangin makekalih, puspusan punika : pasek polih gugung, kebayan polih les(polo), panyarikan polih ikut.

កា) ទាន់ប្រការចាំបាច់។

ba. Takep mabagi 4.

- បង្កើតសិទ្ធិ។
- Pasek asiki
- ភ័យខ្លាចសិទ្ធិ។
- Kebayan asiki
- បញ្ជាសិទ្ធិ។
- Panyarikan asiki
- មធ្យមសិទ្ធិ។
- Mangku asiki

កា) ដោយសារតែការងារហើរទើបតែងតែសាបសូន្យ។

nga. Saya ageng sane polih mabagi soang-soang.

ហ) ដោយសារតែការងារហើរទើបតែងតែសាបសូន្យ។ ដោយសារតែការងារហើរទើបតែងតែសាបសូន្យ។ ដោយសារតែការងារហើរទើបតែងតែសាបសូន្យ។

pa. Sane patut matabuh mamargi andegan usan matabuh mamargi saya megati raris makta wakul kekalih sajeng 1 raris nabuhin ngetok canting ping 3 soang seusan desa lanang nabuhan ring pegatan masirik ping 3 sira durung niki takap.

គ) ដោយសារតែការងារហើរទើបតែងតែសាបសូន្យ។ ដោយសារតែការងារហើរទើបតែងតែសាបសូន្យ។ ដោយសារតែការងារហើរទើបតែងតែសាបសូន្យ។

ja. Sane polih ajang saya pider 2, saya megati 2, saya ageng sajangkepyane, mangku 1, gamban*

ឃ) ដោយសារតែការងារហើរទើបតែងតែសាបសូន្យ។ ដោយសារតែការងារហើរទើបតែងតែសាបសូន្យ។ ដោយសារតែការងារហើរទើបតែងតែសាបសូន្យ។

ya. Saya sane ngrereh/ngejuk bawi mamargi andegan, patut polih cemengan, ngeraris masangin patut polih urutan alangkat.

កា) ដោយសារតែការងារហើរទើបតែងតែសាបសូន្យ។ ដោយសារតែការងារហើរទើបតែងតែសាបសូន្យ។ ដោយសារតែការងារហើរទើបតែងតែសាបសូន្យ។

nya. Saya ageng patut mapumpun, ngincuk base seluwing ngincuk patut polih penemar.

ບິບິເຈິນຊູຍາຍີ້

WEWIJILAN AYAM

ສາກບາຍຮຽງກຸສາກກາຍສາຍາເບີ້

Sane patut sane nerima saya ageng

ໜ້າ ສູ້ອາສາສິເງິນີ້

1. Sangkur tanpa kibal

ໜ້າ ເກີບສາສິ

2. Belacak

ໜ້າ ສາຍາຍີ້

2. CACAT

31 ພາສາສູ້ອາສາສິເງິນີ້ເປັນສາຍຮຽງບາກກິລິບິເຈິນຊູຍາຍີ້ (ສາຍບິກສາ) ພາສາສາຍຮຽງບິເຈິນຊູຍາຍີ້
ຊື່ສາຍາຍຮຽງສິກາບຮຽງກຸສາກກາຍຮຽງບິເຈິນຊູຍາຍີ້ (໑)

4. Yan tan keni antuk ngelinggihin patut kepada ring sang ngewijilin ayam (kuma peras) yan tan
patut wewijilanne wenang danda catatan aci kapat medal ayam soang-soang/ sami limang
ukud (5)

ប៉ម៉េរីក្លិកមាបញ្ចូលកាតាបទៅ
PAMARGIN NGERAMPAG USABA KAPAT

- ៗ។ ពីរមាបញ្ចូលបង្គាប់ម៉ែម៉ែម៉ែម៉ែម៉ែ
1. Ngerampag saang patut sareng sami mamargi.
- ៗ។ កាតាបម៉ែក្លិកបមាបញ្ចូលម៉ែម៉ែម៉ែម៉ែម៉ែម៉ែ
2. Ngaasin kelapa saluwir ipun patut I Sinoman desa mamargi.
- ៗ។ យ៉ាបម៉ែក្លិកម៉ែម៉ែម៉ែម៉ែម៉ែម៉ែម៉ែម៉ែ
3. Yan sampun nyungklit wenang I Saya nyungklit blakas/marerehan.

កូមាបញ្ចូល
USABA CETA
ម៉ែម៉ែម៉ែម៉ែម៉ែ

MAMARGI SAYA MEGATI

ម៉ែម៉ែម៉ែម៉ែម៉ែម៉ែម៉ែម៉ែម៉ែម៉ែម៉ែម៉ែម៉ែម៉ែម៉ែម៉ែម៉ែ
ម៉ែម៉ែម៉ែម៉ែម៉ែម៉ែម៉ែម៉ែម៉ែម៉ែម៉ែម៉ែម៉ែម៉ែម៉ែម៉ែ

Wenang mamenjor ring Pura Puseh ring pamedale si kelod 1. Ring sampun masuara kentongan ring Batur Ceta wawu nangiang penjor ring Pura Puseh saha masuryak.

រីងបាតារាបញ្ចូលកាតាបទៅ
RING BHATARA LUNGA KA SEGARA

- ៗ។ បង្គាប់ម៉ែម៉ែម៉ែម៉ែម៉ែម៉ែម៉ែម៉ែម៉ែម៉ែម៉ែម៉ែម៉ែម៉ែម៉ែម៉ែ
1. Patut krama desa 27 ngemargiang pangolem mijil ayam sareng sami (panguleman mamargi benjangan).
- ៗ។ ម៉ែម៉ែម៉ែម៉ែម៉ែម៉ែម៉ែម៉ែម៉ែម៉ែម៉ែម៉ែម៉ែម៉ែម៉ែម៉ែ
2. Tatkala Bhatara lunga ka segara ritatkala makta saluwirin bebanten mamargi andegan.
- ៗ។ ម៉ែម៉ែម៉ែម៉ែម៉ែម៉ែម៉ែម៉ែម៉ែម៉ែម៉ែម៉ែម៉ែម៉ែម៉ែម៉ែ
3. Saya Pat wenang mapalinggihan sajangkep ipun. Saya Pat istri ngiringan Ida Pedanda Siwa Karang yan tan/nora ngiring wenang danda.

វិសាលក្រប្បវិសាល

RING SAMPUN RAUH RING SEGARA

វិសាលក្រប្បវិសាលបញ្ញត្តិព្រះមហាក្សត្រសីមាស្តីបាលធម្មនុញ្ញជាតិ។ សរុបមាន១៧សំណុំ។

Ring sampun rauh ring segara patut krama desa 27 nanding ajang. Sane patut polih ajang:

ប៊ិមសង្កេតមិក្រូហិរិយគនាគីកិ	៣
- Pemaksan/Desa Geriyana Kangin	2
ប៊ិមសង្កេតមិក្រូហិរិយគនាគី	៣
-Pemaksan/Desa Gunung Sari	2
ប៊ិមសង្កេតមិក្រូហិរិយគនាគី	៣
-Pemaksan/Bangbang Biaung	2
ប៊ិមសង្កេតមិក្រូហិរិយគនាគី	៣
-Pemaksan/Desa Abian Sedah	1
ប៊ិមសង្កេតមិក្រូហិរិយគនាគី	៣
-Pemaksan Ageng sareng Jero Desa	27
ប៊ិមសង្កេតមិក្រូហិរិយគនាគី	៣
-Pemaksan Dalem	2

វិញ្ញត្តិសង្កេតមិក្រូហិរិយគនាគី

-Ring ngemantukang Bhatara patut sareng sami mundut Bhatara sajawaning Saya.

បញ្ញត្តិសង្កេតមិក្រូហិរិយគនាគី

-Aturan/Banten Panuwuur Ida Bhatara Muterin Jagat

ធម្មនុញ្ញជាតិ

-Canang pangeraos, lenga wanke, burat wangi, peras pejati.

សម្រាប់ប្រើប្រាស់

-Sambleh Ayam Selem, Segehan Agung

បញ្ញត្តិសង្កេតមិក្រូហិរិយគនាគី

-Aturan ring segara maulam, suci selem, pabangkit selem 1, pangeleb bebek selem, ayam selem.

ຕາມີເງິນງານກຳລັງສູນຊຸກຍູ້ການສຶກສາສາວທາງຕາເວັນຕົກ

NGAWIT RING PURA PURAJI

USAN BHATARA LUNGA KA SEGARA BENJANGNE

ໜ້າ ບິຕູຍາສາ-ເຕຣີສາສາ ທີ່ເຂດບາງກຳລັງສູນຊຸກຍູ້ການສຶກສາສາວທາງຕາເວັນຕົກ

1. Pengambuan - banten ngadegang Bhatara sesayut panuur aturan adanan, nangiang Ida Bhatara

ໜ້າ ບິຕູຍາສາສາ ທີ່ເຂດບາງກຳລັງສູນຊຸກຍູ້ການສຶກສາສາວທາງຕາເວັນຕົກ

2. Pabantenan : Krama desa 27 patut medal/wijil dangsil

ງາວກຳລັງສູນຊຸກຍູ້ການສຶກສາສາວທາງຕາເວັນຕົກ

Jongkok, piak petang warna

ບາງກຳລັງສູນຊຸກຍູ້ການສຶກສາສາວທາງຕາເວັນຕົກ

ha. Pasek piak gina salem

ສາສາສາວທາງຕາເວັນຕົກສາວທາງຕາເວັນຕົກ

na. Kebayan piak gina petak

ສາສາສາວທາງຕາເວັນຕົກສາວທາງຕາເວັນຕົກ

ca. Nyarikan piak uli barak

ບາງກຳລັງສູນຊຸກຍູ້ການສຶກສາສາວທາງຕາເວັນຕົກ

ra. Mangku piak uli putih

ຍາວກຳລັງສູນຊຸກຍູ້ການສຶກສາສາວທາງຕາເວັນຕົກ

Makarya takep ageng

ໜ້າ ບິຕູຍາສາສາ ທີ່ເຂດບາງກຳລັງສູນຊຸກຍູ້ການສຶກສາສາວທາງຕາເວັນຕົກ

3. Pamiyosan : Ring sampun usan aci patut Ida Bhatara kairing ka Pura Puseh

ຕາມີເງິນງານກຳລັງສູນຊຸກຍູ້ການສຶກສາສາວທາງຕາເວັນຕົກ

Ngawit pangabuan ring Pura Puseh

- ສາຍບາງກຳລັງສູນຊຸກຍູ້ການສຶກສາສາວທາງຕາເວັນຕົກສາວທາງຕາເວັນຕົກ (ບາງກຳລັງສູນຊຸກຍູ້ການສຶກສາສາວທາງຕາເວັນຕົກ)

Saya patut ngereh, daun anoja ka gunung sari, upih, busung embotan, ambengan salengkap ipun (acukupan)

- ຕາມີເງິນງານກຳລັງສູນຊຸກຍູ້ການສຶກສາສາວທາງຕາເວັນຕົກ

Ngerasengin ring pungkur meru t.3

- ຕາມີເງິນງານກຳລັງສູນຊຸກຍູ້ການສຶກສາສາວທາງຕາເວັນຕົກ

Ngiasin ida ratu selonding

- ຕາມີເງິນງານກຳລັງສູນຊຸກຍູ້ການສຶກສາສາວທາງຕາເວັນຕົກ

Ring pabantenane patut i krama desa mamentok kekalih

- ប្រទេសធាតុមាតាគ្រាសៗ
Patut Ida Bhatara mabiasa
- ហ្វូងត្រៀមរាវិស្វបដា
Usan mebiasa raris mapada
- ប្រទេសរាវិស្វបដាគ្រាសៗ
Patut nyuarayang kentongan bulus

ប្រទេសគ្រាសៗ
Pamiosan Pungkuran

ប្រទេសគ្រាសៗបដាគ្រាសៗគ្រាសៗបដាគ្រាសៗគ្រាសៗបដាគ្រាសៗគ្រាសៗបដាគ្រាសៗ
ប្រទេសគ្រាសៗគ្រាសៗ(ហេតុត្រាសៗ)

Pateh sakadi pamargin upakara pamiosane sakewanten nenten madaging titi mamah kebo ring taman beji pateh sakadi pamiosan dumunan (adandanan)

ប្រទេសគ្រាសៗ
Panguwusan

ប្រទេសគ្រាសៗបដាគ្រាសៗ
Patut nyolahan Rejang + Babuang

ប្រទេសគ្រាសៗបដាគ្រាសៗ
Wusan punika ngeraris medaa ring jabapisan

គ្រាសៗបដាគ្រាសៗគ្រាសៗបដាគ្រាសៗគ្រាសៗបដាគ្រាសៗគ្រាសៗបដាគ្រាសៗ
គ្រាសៗបដាគ្រាសៗគ្រាសៗបដាគ្រាសៗគ្រាសៗបដាគ្រាសៗ

Katur ring Ida Ratu Ayu Selonding banten adandanan (suci, bebangkit) wuspunika wusan medaa ngeraris nyineb/nyimpen. Yan rikala pangusan nemu purnama, kamargiang benjangne, sadurung nyineb Ida Bhatara ngelebarang Bhatara Tirta.

មួយ
MUYUH

- ហ្វូងត្រៀមរាវិស្វបដាគ្រាសៗ
Usan malih solas rahina raris muyuh
- ហេតុត្រាសៗបដាគ្រាសៗគ្រាសៗបដាគ្រាសៗគ្រាសៗបដាគ្រាសៗ
គ្រាសៗបដាគ្រាសៗគ្រាសៗបដាគ្រាសៗគ្រាសៗបដាគ្រាសៗ

Aturan: makarya sanganan belek-belek, anaman, sumping, kelepon, cerot, kelaudan, kuskus ketan, kuskus injin.

ហាសិបាល្យតេគី
ACI GALUNGAN

- ម៉េចពិរិហិត្តរាបកុយាតេសកាឡើង្រាមកខាងក្រុងស្រុកខ្មែរកែវ
Mamargi ring anggara wage dungulan patut I Krama desa 27 motong bawi.
- កុយាតេសកាឡើង្រាមកខាងក្រុងស្រុកខ្មែរកែវ
Ngolah atanding tengah ulamne.
- ខាងក្រុងស្រុកខ្មែរកែវខាងក្រុងស្រុកខ្មែរកែវខាងក្រុងស្រុកខ្មែរកែវ
Saya ageng wijil basa basa kelapa eteh-ete penjor sami kekalih kang adiri.
- កុយាតេសកាឡើង្រាមកខាងក្រុងស្រុកខ្មែរកែវខាងក្រុងស្រុកខ្មែរកែវ
Krama desa 27 wijil penjor kekalih (2) sane atinggi wijil banten sesayut sareng sami.
- ម៉េចពិរិហិត្តរាបកុយាតេសកាឡើង្រាមកខាងក្រុងស្រុកខ្មែរកែវ
Tias saya polih ulam atanding.
- កុយាតេសកាឡើង្រាមកខាងក្រុងស្រុកខ្មែរកែវ
Prajuru atanding tengah.
- ខាងក្រុងស្រុកខ្មែរកែវខាងក្រុងស្រុកខ្មែរកែវ
Sang mamenjor ka Dalem, Baturceta manut saya.

ពាសិបាល្យតេគី
NGADEGANG/NANGIANG PENJOR RING

- បុរាណវិទ្យាខាងក្រុងស្រុកខ្មែរកែវ
Pura Pusah Tetiga-Tinggian
 - បុរាណវិទ្យាខាងក្រុងស្រុកខ្មែរកែវ ខាងក្រុងស្រុកខ្មែរកែវ
 - Pura Puraaji Kekalih } Saya sane rihinan
 - បុរាណវិទ្យាខាងក្រុងស្រុកខ្មែរកែវ } ខាងក្រុងស្រុកខ្មែរកែវ
 - Pura Ulun Swih Asiki } Saya sane rihinan
 - បុរាណវិទ្យាខាងក្រុងស្រុកខ្មែរកែវ ខាងក្រុងស្រុកខ្មែរកែវ
 - Pura Dalem Kekalih } Saya rikala Galungan
 - បុរាណវិទ្យាខាងក្រុងស្រុកខ្មែរកែវ } ខាងក្រុងស្រុកខ្មែរកែវ
 - Pura Batur Ceta Asiki } Saya rikala Galungan

ហាសិបាល្យតេគី
ALAT-ALAT/KALENGKAPAN ACI KAPAT RING PURA PUSEH

ឈ្មោះវត្ថុធាតុដើម	១៧១១	ឈ្មោះវត្ថុធាតុដើម	១៧២២
1. KERANJANG SUCI	250	KATIK PANGGUL	2000
ឈ្មោះវត្ថុធាតុដើម	១៦០១	ឈ្មោះវត្ថុធាតុដើម	១៧៣៣
2. ANCAK PANGARAMBA	400	KATIK LANYING	1000

ក្រុមប្រឹក្សាភិបាលក្រុង	១ គម្រោង	ការងារស្រាវជ្រាវ	១៩៩៩
3. ancak pebangkit	18	katik calon sate	2000
31 ភូមិ ២៧ វិជ្ជា ប្រេង កែវ			
4. Desa 27 wijil beras ketan			

សម្រាប់ប្រើប្រាស់
SANE PATUT PINUNASE

១. ប្រើប្រាស់ប្រាក់
1. Majepit sungkan
ក្រុមប្រឹក្សាភិបាលក្រុង
2. Panggilan/kaduan saking pemerintah
ក្រុមប្រឹក្សាភិបាលក្រុង
3. Kundangan nampah sukapat
31 ភូមិ ២៧ វិជ្ជា ប្រេង កែវ
4. Ngerabin/ngerebin umah duwena
ឧបត្ថម្ភសហគមន៍
5. Nandur ring sakapan duwene
សម្រាប់ប្រើប្រាស់
6. Melasah nyelang banteng
សម្រាប់ប្រើប្រាស់
7. Ngampung ring sakapan duwene
សម្រាប់ប្រើប្រាស់
8. Ngayahan empelan
សម្រាប់ប្រើប្រាស់
9. Ngayahan sekaa beji
សម្រាប់ប្រើប្រាស់
10. Ngayahan banjar
សម្រាប់ប្រើប្រាស់
11. Tatkala kasedaan/kelayusekaran sane atahun kuasa nunas tigang kulkulan.
សម្រាប់ប្រើប្រាស់
12. Desa istri, kesebelan raga yan sampun aci/tedun ngolah/molahan tan wenang nunas.

7 No	1 Aci	2 Linggih	3 Banten/aturan	4 Pamiteges
1 1	Matabuhin ຍາເທບູນາ	P.Puseh Purian ບູນາບຸນາບຸນາ Bale Mas ທາງບາສາ Bunder ທຸງ	Adandanan ບາດຊາ Adanaan ບາດຊາ Adanaan ບາດຊາ	
2 2	Usaba Dalem Pecaruan ກຸມເທບູນາ ທຸນາ	Pura Dalem ບູນາບຸນາ Pertigaan Be Tengah ບິເທບາດຊາ	Adandanan ບາດຊາ	
3 3	Usaba Emping ກຸມເທບູນາ	P.Ulun Suih ບູນາບຸນາ P.Puseh ບູນາບຸນາ	Adandanan ບາດຊາ Adanaan ບາດຊາ	
4 4	Nyungsung ທຸງ	P.Ulun Suih ບູນາບຸນາ P.Puseh ບູນາບຸນາ	Adianam ບາດຊາ Adandanan ບາດຊາ	
5 5	Usaba Ceta ກຸມເທບູນາ	P.Batur Ceta ບູນາບຸນາ P.Puseh ບູນາບຸນາ	Adandanan ບາດຊາ Adanaan ບາດຊາ	
6 6	Melasti ຍາເທບູນາ	P.Puseh ບູນາບຸນາ Segara ສາຕາ	Adandanan ບາດຊາ	
7 7	Pengambuhan ບິເທບູນາ Pebantenan ບິເທບູນາ Pemiyan ບິເທບູນາ	P.Puraji ບູນາບຸນາ P.Puraji ບູນາບຸນາ P.Puraji ບູນາບຸນາ	Adanaan ບາດຊາ Adanaan ບາດຊາ Adandanan ບາດຊາ	

8 ໓	Pengambuhan ບຸກບຳລຳ Pebantenan ບຸກບຳລຳ Pemiyosan ບຸກບຳລຳ	P.Puseh/Bale Agung ບຸກບຳລຳ/ຕາງບຸກບຳລຳ P.Puseh/Bale Agung ບຸກບຳລຳ/ຕາງບຸກບຳລຳ P.Puseh/Bale Agung ບຸກບຳລຳ/ຕາງບຸກບຳລຳ Taman Beji Solas ທ່າຍາງສຸກເຮົາສາບສີ	Adaanan ບາທາສາ Adandanan ບາທາສາ Adaanan ບາທາສາ Adandanan ບາທາສາ	Meru T 3 ງຸຍາງ ຍ່າງ Metiti mamah kebo ຍ່າງເຮົາຍ່າງ ງຸຍາງ
9 ໖	Pengebek ບຸກບຳລຳ	P.Puseh ບຸກບຳລຳ	Adaman ບາທາສາ	
10 ໗	Pengerejanga h ບຸກບຳລຳ	P.Puseh ບຸກບຳລຳ	Adaman ບາທາສາ	
11 ໘	Pengambuhan ບຸກບຳລຳ	P.Puseh ບຸກບຳລຳ	Adaman ບາທາສາ	
12 ໙	Pebantenan ບຸກບຳລຳ	P.Puseh ບຸກບຳລຳ	Adandanan ບາທາສາ	
13 ໑໐	Pemiyosan ບຸກບຳລຳ	P.Puseh ບຸກບຳລຳ Taman Beji Solas ທ່າຍາງສຸກເຮົາສາບສີ	Adaanan ບາທາສາ Adandanan ບາທາສາ	
14 ໑໑	Pengerejangan ບຸກບຳລຳ Pengusan/Medur Nyineb ບຸກບຳລຳ/ຍ່າງເຮົາ ເຮົາ	P.Puseh ບຸກບຳລຳ P.Puseh P,IdaRatu Selonding ບຸກບຳລຳ/ບຸກບຳລຳ ສິງຄັ້ງ P.Puseh ບຸກບຳລຳ Ajeng Sanggar Agung Ngelebar Betara Tirta ບາທາສາ/ຍ່າງເຮົາ ເຮົາ Ajeng Meru T 3 (Nyineb Ida Betara) ບາທາສາ/ຍ່າງເຮົາ (ເຮົາ/ຍ່າງເຮົາ)	Adanan ບາທາສາ Adandanan ບາທາສາ Segehan Agung, Penyambleh ສິງຄັ້ງ/ຍ່າງເຮົາ ຍ່າງເຮົາ Segehan Agung, Penyambleh ສິງຄັ້ງ/ຍ່າງເຮົາ ຍ່າງເຮົາ	
15 ໑໒	Muyuh ຍ່າງ	P.PUSEH ບຸກບຳລຳ	Adaanan ບາທາສາ	

<p>16 ក្រសួង</p>	<p>Usaba Bangket ក្រុមការងារប្រឹក្សា</p>	<p>P.Ulunsuih ប្រកាសប្រកាសប្រឹក្សា P.Puseh ប្រកាសប្រឹក្សា</p>	<p>Adandanan ហេតុអ្វី Adaanan ហេតុអ្វី</p>	
<p>17 ក្រសួង</p>	<p>Mendak Bhatara Sri មន្ត្រីប្រឹក្សា</p>	<p>P.Ulunsuih ប្រកាសប្រកាសប្រឹក្សា P.PUSEH ប្រកាសប្រឹក្សា</p>	<p>Adandanan ហេតុអ្វី Adaanan ហេតុអ្វី</p>	

- ហង់មហេត្យហិក្ខេត្យត្រូបុរាណិក្ខត្រា ៣៣ ៣៣១ ៣៣១ (ទើប្រមូលទើបតែងតែរក្សាប្រមូលទើបតែងតែរក្សា ហេត្យហិក្ខេត្យ) ។

Aci metabuhin kemargiang nuju panglong ping 13,14,15 (tilem/sasih kaulu/nemu biantara/kajeng)

- ក្រាវាតាត្រាស្រីហិក្ខេត្យត្រូបុរាណិក្ខត្រា ៣៣ ៣៣១ ៣៣១ (ទើប្រមូលទើបតែងតែរក្សាប្រមូលទើបតែងតែរក្សា ហេត្យហិក្ខេត្យ) ។

Jro desa 27 istri teduh kalih rahina ngaturang odalan : ron adagel, busung amucuk, pisang aijas sane medaging paling kedik 15 bulih.

- ក្រាវាតាត្រាស្រីហិក្ខេត្យត្រូបុរាណិក្ខត្រា ៣៣ ៣៣១ ៣៣១ (ទើប្រមូលទើបតែងតែរក្សាប្រមូលទើបតែងតែរក្សា ហេត្យហិក្ខេត្យ) ។

Ngeraris makaryanan aturan/banten 3 daaman.

- ក្រាវាតាត្រាស្រីហិក្ខេត្យត្រូបុរាណិក្ខត្រា ៣៣ ៣៣១ ៣៣១ (ទើប្រមូលទើបតែងតែរក្សាប្រមូលទើបតែងតែរក្សា ហេត្យហិក្ខេត្យ) ។

Desa 27 lanang semengne ±jam 5 tedun nampah bawi/maolah pacang maanggen runtutan upacara tur nyampel (paha depan kiri)

- ក្រាវាតាត្រាស្រីហិក្ខេត្យត្រូបុរាណិក្ខត្រា ៣៣ ៣៣១ ៣៣១ (ទើប្រមូលទើបតែងតែរក្សាប្រមូលទើបតែងតែរក្សា ហេត្យហិក្ខេត្យ) ។

Desa 27 lanang sane dados saya, kejaba basa-basa, daun pisang, mapumpun

- ម៉ាតាតាត្រាស្រីហិក្ខេត្យត្រូបុរាណិក្ខត្រា ៣៣ ៣៣១ ៣៣១ (ទើប្រមូលទើបតែងតែរក្សាប្រមូលទើបតែងតែរក្សា ហេត្យហិក្ខេត្យ) ។

Makarya bale mas antuk wit keccang mawidang daun pandan maulat, sane asiki bale mas kangge ring bale mas jaba linggih olahan nangong sane mabangun urip madaging tanduk peik aji (sekar keccang, sane pusuh).

- ម៉ាតាតាត្រាស្រីហិក្ខេត្យត្រូបុរាណិក្ខត្រា ៣៣ ៣៣១ ៣៣១ (ទើប្រមូលទើបតែងតែរក្សាប្រមូលទើបតែងតែរក្សា ហេត្យហិក្ខេត្យ) ។

Sane sikian mangge linggih ongken bawi sane katur ring Bhatara Brahma (ring meru tumpeng 3)

- ម៉ាតាតាត្រាស្រីហិក្ខេត្យត្រូបុរាណិក្ខត្រា ៣៣ ៣៣១ ៣៣១ (ទើប្រមូលទើបតែងតែរក្សាប្រមូលទើបតែងតែរក្សា ហេត្យហិក្ខេត្យ) ។

Jam 13.00 Wita jro desa 27 lanang istri tedun sami desa lanang manut ambegan/gilihan nampah, mangong sesampun kalukat olih gusti mangku, sesampun usan nanding ajang ring bale agung.

- ក្រាវាតាត្រាស្រីហិក្ខេត្យត្រូបុរាណិក្ខត្រា ៣៣ ៣៣១ ៣៣១ (ទើប្រមូលទើបតែងតែរក្សាប្រមូលទើបតែងតែរក្សា ហេត្យហិក្ខេត្យ) ។

Jro desa istri ngunggahan aturan/banten

- រ៉ឺន្យងក្រុមហ៊ុន
Ring Purian, Adanan

- រ៉ឺន្យងក្រុមហ៊ុន
Ring Balemas.

- រ៉ឺន្យងក្រុមហ៊ុន
Ring Bunder/Lebuh Adanan.

- ឧទាហរណ៍នៃការងារសេវាសង្គមនៃស្ត្រីស្នាក់នៅក្នុងសហគមន៍
តំបន់ក្រុមហ៊ុន រ៉ឺន្យងក្រុមហ៊ុន រ៉ឺន្យងក្រុមហ៊ុន រ៉ឺន្យងក្រុមហ៊ុន រ៉ឺន្យងក្រុមហ៊ុន
សហគមន៍ក្រុមហ៊ុន

Sesampun usan ngolah mangong jro desa 27 istri mendak/nuur Ida Pedanda, Ida Pedanda mayoga ngadeg ping tiga, ring Purian, ring Balemas, ring Lebuh Balemas sane madaging ulam mangong sane mabangun urip kajejerang/ kabangyangin ring bunder.

- ឧទាហរណ៍នៃការងារសេវាសង្គមនៃស្ត្រីស្នាក់នៅក្នុងសហគមន៍
ក្រុមហ៊ុន រ៉ឺន្យងក្រុមហ៊ុន រ៉ឺន្យងក្រុមហ៊ុន រ៉ឺន្យងក្រុមហ៊ុន រ៉ឺន្យងក្រុមហ៊ុន
រ៉ឺន្យងក្រុមហ៊ុន

Jro desa sami mawali ka pura puseh: desa 27 lanang matabuh ring bale agung, saya ngemargiang matektek prus ping 3 sane ring purian 3 idehan, ring jaba tengah 3 idehan, ring jaba pisan 3 idehan, usan matabuh lan matektek prus jro desa istri wawu dados ngelayub aturan.

- ឧទាហរណ៍នៃការងារសេវាសង្គមនៃស្ត្រីស្នាក់នៅក្នុងសហគមន៍
ស្ត្រីស្នាក់នៅក្នុងសហគមន៍ រ៉ឺន្យងក្រុមហ៊ុន

Sausan Ida Pedanda mayoga ring Bale Mase: olahan mangong sane matanding wawu dados kalungsur olih pangelingsir banjar, ngeraris kabagiang ring krama soang-soang pacang kaanggen ulam segehan.

- ឧទាហរណ៍នៃការងារសេវាសង្គមនៃស្ត្រីស្នាក់នៅក្នុងសហគមន៍
ស្ត្រីស្នាក់នៅក្នុងសហគមន៍ រ៉ឺន្យងក្រុមហ៊ុន

Sawetara jam 17.30-18.00 krama desa adat/soang-soang KK ngelaksanayang tektek prus, ring merajan, pakarangan ngeraris ka lebu. Alat-alat sane mangge ketek-tek, sakadi genteng, prakpak magenahang ring lebu.

- ឧទាហរណ៍នៃការងារសេវាសង្គមនៃស្ត្រីស្នាក់នៅក្នុងសហគមន៍
រ៉ឺន្យងក្រុមហ៊ុន

Sarana matektek prus , prakpak danyuh (daun kelapa kering) genteng, sirih, sunajangu sane kailag.

- ឯងមេត្តាទៅទូកស្រូវស្រែក្រវាបង្កើតសារីបិប្រៀមហិរាភី។
Sesapan matektek prus, budal kala teka sari ping 3x maideran
- ឯងត្រូវតែបញ្ជូនទៅក្រុមប្រឹក្សាស្រុកមេត្តាទៅទូកស្រូវស្រែក្រវាបង្កើតសារីបិប្រៀមហិរាភី។
Salanturnyane para trunane mupulang prakpak wusan kaanggen matektek prus sane pacang kaangge sanjata masiat api.